



**ការគាំទ្ររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ដល់ពលករចំណាកស្រុកដែលវិល
ត្រឡប់មកពីក្រៅប្រទេស ដែលជាផ្នែកមួយនៃការឆ្លើយតបចំពោះជំងឺកូវីដ-១៩**

ឯកសារព័ត៌មានទី ៨

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១

ទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក) គឺជាសំណើមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់
ពលរដ្ឋនៅកម្ពុជា។ នៅតំបន់មេគង្គ ច្រករបៀងដែលមានមនុស្សឆ្លងកាត់យ៉ាងសកម្ម ត្រូវបាន ហើយការ
បិទច្រកទាំងនេះត្រូវបានបន្ថយពេល ខណៈពេលដែលប្រទេសនានាកំពុងអនុវត្តវិធានការរឹតបន្តឹងការធ្វើ
ដំណើរចូលប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួន។ ការបញ្ជូន
និងរំហូរចេញទៅក្រៅប្រទេសនៃពលករទេសន្តរប្រវេសក៍ មានការថយចុះ ជាពិសេសក្នុងខែដំបូងៗនៃការ
ផ្ទុះឡើងជំងឺរាតត្បាតជាសកលនេះ។ ការបាត់បង់ការងារ ការរឹតត្បិតសកម្មភាពសេដ្ឋកិច្ច និងការអនុវត្ត
វិធានការបិទខ្ទប់នៅក្នុងប្រទេសទទួលពលករ នាំឱ្យពលករទេសន្តរប្រវេសក៍ជាច្រើននាក់បានធ្វើមាតុភូមិ
និវត្តមកកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មានពលករទេសន្តរ
ប្រវេសក៍កម្ពុជាជាង ២០០ ០០០នាក់¹ (ស្រី ៤៣%) បានធ្វើមាតុភូមិនិវត្តមកកាន់កម្ពុជាវិញពីប្រទេស
ជិតខាង បើគិតចាប់តាំងពីពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ចាប់ផ្តើមកើតឡើង។

របាយការណ៍មួយរបស់អង្គការសហប្រជាជាតិស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើពលករទេស
ន្តរ ប្រវេសក៍ ដែលធ្វើមាតុភូមិនិវត្ត បង្ហាញនូវភស្តុតាងយ៉ាងច្បាស់ពីទុក្ខលំបាក និងភាព
ងាយរងគ្រោះរបស់ ពលករទេសន្តរប្រវេសក៍ ដែលធ្វើមាតុភូមិនិវត្តមកកាន់ប្រទេសរបស់ពួកគេវិញ។
របាយការណ៍នេះបង្ហាញថា គ្រួសារពលករទេសន្តរប្រវេសក៍ ដែលបានធ្វើមាតុភូមិនិវត្តជាង ៣០% ពុំមាន
ប្រាក់ចំណូលទាល់តែសោះ ហើយពលករទេសន្តរប្រវេសក៍ដែលបានធ្វើមាតុភូមិនិវត្តជាង ៥០% គេកំពុង
ជាប់ជំពាក់បំណុល។ ពលករទេសន្តរប្រវេសក៍ ជាស្ត្រីដែលបានធ្វើមាតុភូមិនិវត្តច្រើនតែពុំមានប្រាក់កាស
និងជួបប្រទះការលំបាកជាងពលករទេសន្តរប្រវេសក៍ជាបុរសក្នុងការរកការងារធ្វើ។ ពាក់ព័ន្ធនឹងការទទួល

¹ <https://www.who.int/cambodia/internal-publications-detail/covid-19-joint-who-moh-situation-report-49>

ជំនួយសង្គម និងសេវាសុខភាពជាសារវ័ន្តវិញ មានពលករទេសន្តរប្រវេសក៍ដែលបានធ្វើមាតុភូមិនិវត្តត្រឹម តែ ២៥% ប៉ុណ្ណោះ ដែលមានប័ណ្ណគ្រួសារក្រីក្រ និងជាង ៤៩% ជួបប្រទះនឹងបញ្ហាក្នុងការទទួលបានសេវាថែទាំសុខភាព ដោយសារតែខ្វះប្រាក់កាស ឬដោយសារតែចម្ងាយផ្លូវទៅកាន់ទីតាំងរបស់អ្នកផ្តល់សេវាថែទាំសុខភាព។

អង្គការសហប្រជាជាតិបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ដើម្បីជួយដល់ពលករទេសន្តរប្រវេសក៍ ដែលធ្វើមាតុភូមិនិវត្ត និងការពារសិទ្ធិរបស់ពួកគេ។ អង្គការសហប្រជាជាតិចាត់ទុកការផ្តល់ជំនួយដោយផ្ទាល់ដល់ពលករទេសន្តរប្រវេសក៍នៅច្រកចូល និងនៅតាមបណ្តាលចត្តាឡីស័ក ក៏ដូចជា ការកាត់បន្ថយផលប៉ះពាល់សង្គមសេដ្ឋកិច្ច មកលើក្រុមដែលងាយរងគ្រោះ និងការទប់ស្កាត់ការឆ្លងរាលដាលវីរុសនៅក្នុងសហគមន៍របស់ពលករទាំងនេះ ថាជាការងារអាទិភាព។ តាមរយៈមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសក៍ ដែលបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិកំពុងផ្តល់ប្រឹក្សា ផ្គត់ផ្គង់ស្បៀង សម្របសម្រួលការដឹកជញ្ជូន បណ្តុះបណ្តាលជំនាញ ដោះស្រាយវិវាទ និងផ្តល់ឱកាសការងារដល់ពលករទេសន្តរប្រវេសក៍ ដែលធ្វើមាតុភូមិនិវត្ត។

ដើម្បីជួយសម្រួលដល់ការទប់ស្កាត់ និងត្រួតពិនិត្យការឆ្លងរោគ អង្គការសហប្រជាជាតិបានផ្តល់ឱ្យពលករទេសន្តរប្រវេសក៍ដែលបានធ្វើមាតុភូមិនិវត្តជាង ១២៥ ០០០ នាក់ នូវសេវាទឹកស្អាត និងអនាម័យដ៏សំខាន់ ក៏ដូចជា ការផ្គត់ផ្គង់សាប៊ូ និងសម្ភារសម្រាប់លាងសម្អាតជាទៀងទាត់ បង្កើតកន្លែងលាងសម្អាតដៃចល័ត និងបានជួលជុលបង្គន់នៅច្រកចូល និងតាមបណ្តាលចត្តាឡីស័ក។ ពលករទេសន្តរប្រវេសក៍ដែលធ្វើមាតុភូមិនិវត្តជាង ១៦២ ០០០នាក់ ដែលបានមកដល់ច្រកចូលក្នុងប្រទេសកម្ពុជា និងពលករទេសន្តរប្រវេសក៍ ដែលត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ក៏បានទទួលព័ត៌មានអំពីការការពារជំងឺកូវីដ-១៩ សេវាថែទាំសុខភាព និងសេវាសង្គម ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូផងដែរ។ លើសពីនេះ សមាជិកសហគមន៍ជនបទជាង ២១ ០០០ នាក់ មកពីទីតាំងដែលមានពលករទេសន្តរប្រវេសក៍ធ្វើមាតុភូមិនិវត្ត និងមានអ្នកដែលមានបំណងចង់ធ្វើទេសន្តរប្រវេសក៍ក្នុងចំនួនដ៏ច្រើន ក៏បានទទួលការអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ដែលរៀបចំផ្ទាល់នៅតាមភូមិរបស់ពួកគេ។ ការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីការការពារជំងឺកូវីដ-១៩ ការអប់រំផ្សព្វផ្សាយអំពី ហានិភ័យ និងការជំរុញការចូលរួមពីប្រជាពលរដ្ឋ មានសារៈសំខាន់សម្រាប់ការការពារសុខភាព និងជីវភាពរស់នៅរបស់ពលករទេសន្តរប្រវេសក៍ ដែលបានធ្វើមាតុភូមិនិវត្ត និងសហគមន៍របស់ពួកគេ។

តាមរយៈការសហការជាមួយនឹងដៃគូនានា អង្គការសហប្រជាជាតិបានផ្តល់ជំនួយផ្ទាល់ដល់ពលករទេសន្តរប្រវេសក៍ ដែលធ្វើមាតុភូមិនិវត្ត ហើយមានពលករទេសន្តរប្រវេសក៍ដែលធ្វើមាតុភូមិនិវត្តជិត ១៣១ ០០០នាក់ ដែលបានមកដល់ច្រកចូល និងអ្នកដែលត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក បានទទួលជំនួយស្បៀងបន្ទាន់។ ពលករទេសន្តរប្រវេសក៍ជាង ១៦ ០០០នាក់ ដែលត្រូវបានធ្វើចត្តាឡីស័កបានទទួលកញ្ចប់អនាម័យ ដូចជា ខ្នើយ ភួយ មុង និងសម្ភារ អនាម័យផ្ទាល់ខ្លួនជាដើម។ រួមគ្នាជាមួយនឹងក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលជាដៃគូ អង្គការសហប្រជាជាតិបានផ្តល់ការគាំទ្រដល់ពលករទេសន្តរប្រវេសក៍ងាយរងគ្រោះ ដែលធ្វើមាតុភូមិនិវត្ត (ដូចជា កុមារ ស្ត្រី គ្រួសារដែលមានស្ត្រីជាមេគ្រួសារ និងអ្នកដែលរស់នៅជាមួយមេរោគអេដស៍) ដើម្បីឱ្យពួកគេទទួលបានសេវាសុខភាព និងសេវាសង្គម តាមរយៈការបញ្ជូនពួកគេទៅរកសេវាទាំងនោះ នៅពេលដែលពួកគេមកដល់សហគមន៍របស់ពួកគេវិញ រួមនឹងការជួយសម្រួលឱ្យពួកគេអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ ក៏ដូចជា ទទួលបានព័ត៌មានអំពីឱកាសការងារ និងការបណ្តុះបណ្តាល។ នៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ចាម ព្រៃវែង និងកំពត អង្គការសហប្រជាជាតិបានធ្វើការងារពង្រឹងការប្រកបមុខរបរចិញ្ចឹមជីវិត និងបានជួយដល់ពលករទេសន្តរប្រវេសក៍ ដែលបានធ្វើមាតុភូមិនិវត្តជាង ៧០០នាក់ តាមរយៈការផ្តល់ជាសាច់ប្រាក់ដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពរកចំណូលខ្នាតតូចបាន។

ការឆ្លើយតបចំពោះផលប៉ះពាល់មកលើសុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់នៃការឆ្លើយតបចំពោះជំងឺកូវីដ-១៩ របស់អង្គការសហប្រជាជាតិ។ ដើម្បីបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូបានបណ្តុះបណ្តាលមន្ត្រីជំនាញអាជ្ញាធរខេត្ត និងភ្នាក់ងារសង្គមកិច្ចជាង ៨០០នាក់ អំពីរបៀបផ្តល់ប្រឹក្សាសង្គមដល់កុមារ ស្ត្រី រួមទាំងស្ត្រីដែលជាពលករទេសន្តរប្រវេសក៍ដែលកំពុងធ្វើចត្តាឡីស័ក។ កុមារ មាតាបិតា និងអ្នកផ្តល់ការថែទាំជាង ១៧៥ ០០០នាក់ បានទទួលការអប់រំផ្សព្វផ្សាយ និងការពិគ្រោះយោបល់អំពីសុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសង្គម។ លើសពីនេះ អង្គការសហប្រជាជាតិបានផលិតវីដេអូដ៏រីកចម្រើន ៣ សម្រាប់ពលករទេសន្តរប្រវេសក៍ដែលធ្វើមាតុភូមិនិវត្ត ផ្តោតលើប្រធានបទសុខភាពផ្លូវចិត្ត ឱកាសការងារ និងដំណើរផ្លូវនៃការធ្វើទេសន្តរប្រវេសន៍ ដែលបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជិត ៥០០ ០០០ នាក់។

ការរក្សាតាមសកលនៃជំងឺកូវីដ-១៩ បង្កផលប៉ះពាល់លើសលុបដល់ស្ត្រី^២ រាប់បញ្ចូលទាំងពលករទេសន្តរប្រវេសក៍ជាស្ត្រីនៅកម្ពុជាផងដែរ។ ការឆ្លើយតបរបស់អង្គការសហប្រជាជាតិផ្តល់លទ្ធភាពឲ្យសេវាឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅតែជាការងារអាទិភាព ក្នុងអំឡុងពេលនៃការរក្សាតាមសកលនេះ ដូចជា ការបញ្ជូន ការផ្តល់ជម្រកសុវត្ថិភាព សេវាផ្តល់ប្រឹក្សា និងការបន្តរៀបចំយុទ្ធនាការផ្សព្វផ្សាយព័ត៌មានជា សាធារណៈ ដើម្បីធ្វើការផ្លាស់ប្តូរឥរិយាបថ និងលុបបំបាត់ការរើសអើងលើពលករទេសន្តរប្រវេសក៍ជាស្ត្រី។ ពលករទេសន្តរប្រវេសក៍ងាយរងគ្រោះជាង ៣ ៦០០ នាក់ បានទទួលកញ្ចប់អនាម័យនៅតាមមណ្ឌលចត្តាឡីស័ក និងនៅកន្លែងដែលពួកគេធ្វើមាតុភូមិនិវត្តករិយា។ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ ភ្នាក់ងារសង្គមកិច្ចរបស់ រដ្ឋាភិបាលចំនួន ៣៥ នាក់ ត្រូវបានពង្រាយ ជាពិសេស ដើម្បីតាមដានស្ថានភាពរបស់កុមារ ជាមួយនឹងការផ្តោតការយកចិត្តទុកដាក់លើកូនរបស់ពលករទេសន្តរប្រវេសក៍ដែលធ្វើមាតុភូមិនិវត្ត ផ្តល់ការគ្រប់គ្រងករណី និងជួយសម្រួលដល់ការបញ្ជូន។ ស្ត្រីដែលជាពលករទេសន្តរប្រវេសក៍ធ្វើមាតុភូមិនិវត្តជាង ៥ ០០០ នាក់ បានទទួលការគាំទ្រផ្នែកសេវាថែទាំសុខភាពមាតា ព័ត៌មានអំពីហិង្សាទាក់ទងនឹងយេនឌ័រ និងការគាំទ្រចិត្តសង្គម។

អង្គការសហប្រជាជាតិ គាំទ្រដល់អគ្គនាយកដ្ឋានទេសន្តរប្រវេសន៍ និងអគ្គស្នងការនគរបាលជាតិក្នុងការអនុវត្តនីតិវិធីគ្រប់គ្រងព្រំដែន ស្របតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធនឹងកូវីដ-១៩។ មន្ត្រីជួរមុខជាង ៧៥០ នាក់ នៅតាមច្រកត្រួតពិនិត្យសំខាន់ៗ តាមព្រំដែនកម្ពុជា-ថៃ បានទទួលការបណ្តុះបណ្តាលអំពីការការពារជំងឺកូវីដ-១៩ និងបានទទួលសម្ភារការពារខ្លួនមួយចំនួន។ លើសពីនេះ អង្គការសហប្រជាជាតិ ក៏បានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង បង្ការការជួញដូរមនុស្ស តាមរយៈវិធានការនានា ដូចជា ការផ្តល់ព័ត៌មានអំពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីរដ្ឋាភិបាលអំពីការកំណត់អត្តសញ្ញាណបុគ្គលដែលសង្ស័យថារងគ្រោះដោយសារការជួញដូរមនុស្ស ការទទួលបានឱកាសប្រកបមុខរបរចិញ្ចឹមជីវិត និងការបន្តផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញដល់អ្នកដែលមានបំណងចង់ធ្វើទេសន្តរប្រវេសន៍ដើម្បីរកការងារធ្វើ។ ពលករទេសន្តរប្រវេសក៍ដែលបានធ្វើមាតុភូមិនិវត្ត និងអ្នកដែលមានបំណងចង់ធ្វើទេសន្តរប្រវេសន៍ជាង ៧៥ ០០០នាក់ បានទទួលព័ត៌មានអំពីការងារទេសន្តរប្រវេសន៍ ច្រកសម្រាប់ទេសន្តរប្រវេសន៍ស្របច្បាប់ ការទទួលបានសេវាគាំទ្រសម្រាប់ពលករទេសន្តរប្រវេសក៍ និងការការពារជំងឺកូវីដ-១៩ តាមរយៈមជ្ឈមណ្ឌលធនធាន

^២ សូមមើលផងដែរ [UN Information Note # 6 on Gender Based Violence and Sexual Reproductive Health Rights in COVID-19 Response](#) និង [UN Information Note # 7 on Garment Workers in COVID-19 Response](#)

ទេសន្តរប្រវេសន៍នៅក្រុងប៉ោយប៉ែត។ មជ្ឈមណ្ឌលការងារខេត្តបន្តបង្កើនការយល់ដឹងអំពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ដោយបានផ្សព្វផ្សាយព័ត៌មានដល់ពលករទេសន្តរប្រវេសក៍ និងអ្នកដែលមានបំណងចង់ធ្វើទេសន្តរប្រវេសន៍ យ៉ាងហោចណាស់ ៧ ០០០ នាក់ នៅតាមខេត្តសំខាន់ៗ ដែលសំបូរអ្នកធ្វើចំណាកស្រុក ដូចជា សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ព្រៃវែង និងកំពត ជាដើម។

អង្គការសហប្រជាជាតិលើកទឹកចិត្តឱ្យអាជ្ញាធរការពារ និងបង្កើនភាពអង់អាចរបស់ពលករទេសន្តរប្រវេសក៍ដែលធ្វើមាតុភូមិនិវត្ត ដើម្បីផ្តល់លទ្ធភាពឱ្យពួកគេអាចជម្នះផលប៉ះពាល់ចំពោះមុខ និងផលប៉ះពាល់រយៈពេលវែងដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ នេះរួមមាន ការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារជាមូលដ្ឋានរបស់ពលករទេសន្តរប្រវេសក៍ ដែលធ្វើមាតុភូមិនិវត្ត ព្រមទាំងគ្រួសាររបស់ពួកគេ ស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា ដូចជា ការទទួលបានសេវាគាំពារសង្គម ការគាំទ្រសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត និងសេវាថែទាំសុខភាពជាដើម។ អង្គការសហប្រជាជាតិក៏ជំរុញឱ្យអាជ្ញាធរធានាផ្តល់ប័ណ្ណក្រីក្រ ដល់ពលករទេសន្តរប្រវេសក៍ដែលបានធ្វើមាតុភូមិនិវត្ត ហើយដែលបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃកម្មវិធីអត្ត-សញ្ញាណកម្មគ្រួសារក្រីក្រ និងមានការផ្តល់ជំនួយបន្ថែមទៀតដល់ពួកគេ ដើម្បីឱ្យពួកគេអាចទទួលបានឱកាសការងារ និងឱកាសបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអាចជួយឱ្យពួកគេធ្វើសមាហរណកម្មក្នុងសហគមន៍វិញប្រកបដោយប្រសិទ្ធភាព។ គួរមានការសម្រួលនីតិវិធីរដ្ឋបាលឱ្យកាន់តែងាយស្រួល។ គួរមានការលុបចោល ឬកាត់បន្ថយថ្លៃសេវាដែលត្រូវបង់ដោយពលករទេសន្តរប្រវេសក៍ ដើម្បីលើកទឹកចិត្តឱ្យពួកគេប្រើប្រាស់ច្រកទេសន្តរប្រវេសន៍ស្របច្បាប់ និងមានសុវត្ថិភាព។ ប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជានៅតែបន្តប្តេជ្ញាធ្វើការជាមួយនឹងរដ្ឋាភិបាល និងដៃគូដទៃទៀត ដើម្បីធានាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិពលករទេសន្តរប្រវេសក៍ទាំងអស់ដែលធ្វើមាតុភូមិនិវត្ត ព្រមទាំងគ្រួសាររបស់ពួកគេ។

###

ឯកសារព័ត៌មានស្តីពីការឆ្លើយតបរបស់អង្គការសហប្រជាជាតិនៅកម្ពុជាចំពោះបញ្ហាកូវីដ-១៩ គឺជាឯកសារផ្លូវការដែលចងក្រងដោយអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន និងដៃគូដទៃទៀត។ ឯកសារទាំងនេះត្រូវបានរៀបចំដោយការិយាល័យប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងកញ្ញា កែវ ស្រីស្រស់ មន្ត្រីទំនាក់ទំនង និងស្វែងរកការគាំទ្រ នៃការិយាល័យប្រធាន អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា តាមរយៈអ៊ីមែល៖

sreysros.keo@un.org។